


➤ **ការងារចំណាយមូលនិធិបរិស្ថាន និងសង្គម**

ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ ខែកក្កដា ឆ្នាំ ២០២១ គ.ម.ប.ស. បានពិនិត្យ និងសម្រេចលើសំណើសុំ ម.ប.ស. ចំនួន ៤៣៦ គម្រោង៖



បន្ទាប់ពីទទួលបានថវិកាមូលនិធិបរិស្ថាន និងសង្គមរួចមក គ.ម.ប.ស. មានយន្តការត្រួតពិនិត្យ និងវាយតម្លៃ។

សកម្មភាពចំណាយមូលនិធិបរិស្ថាន និងសង្គម

សកម្មភាពដែលបានប្រើប្រាស់ថវិកាពីមូលនិធិបរិស្ថាន និងសង្គម ដូចខាងក្រោម៖


- កិច្ចការបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និងការរស់នៅដោយចីរភាព
- ការស្តារបរិស្ថាន និងការកែលម្អធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីឡើងវិញ
- ការសិក្សាស្រាវជ្រាវលើបរិស្ថាន ធនធានធម្មជាតិ និងវប្បធម៌ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី
- ការចូលរួមការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅក្នុង និងក្បែរតំបន់គម្រោងវិនិយោគអភិវឌ្ឍន៍ ឬតំបន់ផ្សេងទៀត
- ការចូលរួមគាំទ្រដល់ការរៀបចំបង្កើត និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន
- ការចូលរួមគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន រួមទាំងការផ្តល់ព័ត៌មានខ្នាតតូចជាលក្ខណៈទុនបង្វិល
- ការអប់រំ និងការផ្សព្វផ្សាយអំពីបរិស្ថាន ធនធានធម្មជាតិ និងវប្បធម៌ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី
- ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យបរិស្ថាន និងធនធានធម្មជាតិ និង
- សកម្មភាពផ្សេងៗទៀតពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ

➤ **បញ្ហាប្រឈម**

- ក្រុមហ៊ុនភាគច្រើនពុំបានបង់មូលនិធិបរិស្ថាន និងសង្គមតាមកាលកំណត់
- ពុំមានការឯកសារគតិយុត្តគ្រប់គ្រាន់ក្នុងការជំរុញម្ចាស់គម្រោងឱ្យបង់មូលនិធិបរិស្ថាន និងសង្គម
- ខ្វះមធ្យោបាយក្នុងការចុះជំរុញម្ចាស់គម្រោងឱ្យបង់មូលនិធិបរិស្ថាន និងសង្គម។ល។
- បន្តរៀបចំលិខិតអញ្ជើញ និងជំរុញឱ្យម្ចាស់គម្រោងមកបង់មូលនិធិបរិស្ថាន និងសង្គម
- លេខាធិការដ្ឋាន ពុំទាន់មានឯកសារគោលការណ៍ណែនាំបច្ចេកទេសគ្រប់គ្រាន់

➤ **ដំណោះស្រាយ**

- ជំរុញការអនុវត្តលើសេចក្តីព្រាងប្រកាសអនុក្រសួងស្តីពីនីតិវិធីការគ្រប់គ្រង ការប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម
- បន្តរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍ណែនាំបច្ចេកទេស
- បន្តជំរុញការបង់មូលនិធិបរិស្ថាន និងសង្គម រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ស្នើសុំដល់ម្ចាស់គម្រោងដែលជាប់កាតព្វកិច្ចត្រូវបង់មូលនិធិបរិស្ថាន និងសង្គម ត្រូវមកបង់ថវិកាតាមកាលកំណត់
- ជំរុញដល់ម្ចាស់គម្រោងដែលបានដាក់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជូនក្រសួងបរិស្ថានពិនិត្យ និងផ្តល់យោបល់ ចូលរួមផ្តល់មូលនិធិបរិស្ថាន និងសង្គម
- ជំរុញ និងលើកទឹកចិត្តដល់អ្នកដែលជាប់កាតព្វកិច្ចនៅក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន ផ្តល់មូលនិធិបរិស្ថាន និងសង្គម
- ផ្អាកពិន័យលើម្ចាស់គម្រោងពុំព្រមបង់មូលនិធិបរិស្ថាន និងសង្គម



**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**



វគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីការជំរុញការប្រមូលចំណូល និងការគ្រប់គ្រងមូលនិធិបរិស្ថាន និងសង្គម

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ លេខាធិការដ្ឋាននៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម (គ.ម.ប.ស) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការជំរុញការប្រមូលចំណូល និងការគ្រប់គ្រងមូលនិធិបរិស្ថាន និងសង្គម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយប្រើប្រាស់កម្មវិធី (Zoom) ក្រោមអធិបតីភាព **ឯកឧត្តម សូ ខនឫទ្ធិគុណ** រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគ.ម.ប.ស. និង **ឯកឧត្តម វ៉ង់ សណ្តាប់** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន គ.ម.ប.ស និងមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធ តំណាងមន្ទីរបរិស្ថាន រាជធានី-ខេត្ត និងតំណាងម្ចាស់គម្រោងវិនិយោគសរុបចំនួន៨៧រូប។



**រៀបចំដោយ
គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម**

គោលបំណង

- ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមូលនិធិបរិស្ថាន និងសង្គម
- លើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្តល់ថវិកាមូលនិធិ បរិស្ថាន និងសង្គមជូនគណៈកម្មាធិការ មូលនិធិបរិស្ថាន និងសង្គម
- យល់ដឹងពីនីតិវិធីនៃការស្នើសុំប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និងសង្គម
- ពង្រឹងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គមឱ្យចំគោលដៅ
- ឱ្យមានកិច្ចសហការរវាងម្ចាស់គម្រោងអភិវឌ្ឍន៍ ភាគីពាក់ព័ន្ធជាមួយជូនគណៈកម្មាធិការ មូលនិធិបរិស្ថាន និងសង្គម។

និយមន័យ

- **មូលនិធិបរិស្ថាន៖** សំដៅទៅដល់ថវិកាបែកចែក ដែលបានមកពីសេវាកិច្ចការពារបរិស្ថាន អភិរក្សព្រៃឈើ អភិរក្សជីវៈចម្រុះ និងសេវាប្រមូលពីប្រព័ន្ធអេកូឡូស៊ី ព្រមទាំងវិភាគទាន ឬបុព្វលាភពីគម្រោងអភិវឌ្ឍន៍ឯកជន-សាធារណៈ និងសេវាបរិស្ថានស្របច្បាប់ផ្សេងៗទៀតសម្រាប់ប្រើប្រាស់ក្នុងកិច្ចការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាស្ថាប័នបរិស្ថានឡើងវិញ។
- **មូលនិធិសង្គម៖** សំដៅដល់ថវិកាបែកចែកសង្គមក្នុងក្របខ័ណ្ឌបរិស្ថានដែលបានមកពីសេវាគាំពារ អភិរក្សជីវៈចម្រុះ សេវាប្រព័ន្ធអេកូឡូស៊ី និងសេវាប្រើប្រាស់ទឹក ដី ខ្យល់ និងប្រភពចំណូលមុខរបរប្រជាជនដែលពឹងអាស្រ័យផលលើធនធានធម្មជាតិ សម្រាប់ប្រើប្រាស់ក្នុងការជួយកាត់បន្ថយភាពក្រីក្រ ការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាជន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកូម-ឃុំ និងជួយចូលរួមថែរក្សានិងការពារវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។
- **មូលនិធិនាយកដ្ឋានបរិស្ថាន៖** សំដៅដល់ថវិកាវិភាគទានដែលមានប្រភពពីការបង់ដោយស្ម័គ្រចិត្តពីម្ចាស់គម្រោងអភិវឌ្ឍន៍ឯកជនសម្រាប់ប្រើប្រាស់ក្នុងការលើកទឹកចិត្តដល់មន្ត្រីរាជការនៃក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចូលជាថវិកាជាតិ អនុលោមតាមមាត្រា១៩ នៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន ឆ្នាំ ១៩៩៦ និងមាត្រា១២ នៃអនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឆ្នាំ ១៩៩៩ និងប្រកាសរួមជាមួយក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បទដ្ឋានគតិយុត្តពាក់ព័ន្ធមូលនិធិបរិស្ថាន និងសង្គម

ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឆ្នាំ ១៩៩៦

- អនុក្រឹត្យលេខ៧២ អនក្រ.បក ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឆ្នាំ ១៩៩៩
- អនុក្រឹត្យលេខ១៣៥ អនក្រ.បក ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- អនុក្រឹត្យលេខ២៤ អនក្រ.បក ពីការរកសម្រួលមាត្រា ៤, មាត្រា ៦, មាត្រា ៨, មាត្រា ១០ និងមាត្រា ១១ នៃអនុក្រឹត្យលេខ២៣៨ ឆ្នាំ ២០២១

- សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១២ សសរ ស្តីពីការបង្កើតគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម ឆ្នាំ ២០១៧
- ប្រកាសលេខ៤០២ ប្រក ប.ស្ត ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម ឆ្នាំ ២០១៧
- សេចក្តីជូនដំណឹងលេខ១០៩០ សជណ បស្ត ពីគណនីផ្លូវការរបស់គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម ឆ្នាំ ២០១៧
- គ.ម.ប.ស. បានរៀបចំគោលការណ៍ឯកភាពលើទម្រង់លិខិតសំណើសុំប្រើប្រាស់កញ្ចប់ថវិកាមូលនិធិបរិស្ថាន និងសង្គម ក្នុងឆ្នាំ ២០២០
- សេចក្តីប្រកាសព័ត៌មានលេខ៩០៦ សជណ. ប.ស្ត ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២០ ស្តីពីសំណើសុំប្រើប្រាស់កញ្ចប់ថវិកា ម.ប.ស.

លិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធ



ការជំរុញការប្រមូលចំណូលមូលនិធិបរិស្ថាន និងសង្គម

- ក្រុមការងារបានចុះជំរុញដល់ទីតាំងគម្រោងលើគម្រោងវារីអគ្គិសនីគម្រោងកសិ-ឧស្សាហកម្ម គម្រោងអាជីវកម្មវីត្រប់ប្រភេទ គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ និងគម្រោងរោងចក្រគ្រប់ប្រភេទ
- ក្រុមការងារ ក៏បានរៀបចំលិខិតអញ្ជើញក្រុមហ៊ុនមកបង់ថវិកាមូលនិធិបរិស្ថាន និងសង្គម

ការពិនិត្យលើសំណើសុំផ្សេងៗរបស់ក្រុមហ៊ុនរួមមាន៖

- សំណើសុំពន្យារពេលបង់មូលនិធិបរិស្ថាន និងសង្គម
- សំណើសុំបន្ថយបន្ថយមូលនិធិបរិស្ថាន និងសង្គម
- សំណើសុំបង់មូលនិធិបរិស្ថាន និងសង្គម តាមដំណាក់កាល
- សំណើសុំកែប្រែកិច្ចសន្យាការពារបរិស្ថាន
- សំណើសុំលើកលែងការបង់មូលនិធិបរិស្ថាន និងសង្គម

លទ្ធផលនៃការជំរុញការប្រមូលចំណូលមូលនិធិបរិស្ថាន និងសង្គម

- គម្រោងដែលបានបង់មូលនិធិបរិស្ថាន និងសង្គម ចាប់ពីឆ្នាំ២០១៧-២០២១ មានចំនួន ៥៥៨ គម្រោង

ការងារគ្រប់គ្រងមូលនិធិបរិស្ថាន និងសង្គម

- គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គមមានរចនាសម្ព័ន្ធដឹកនាំ និងតួនាទីស្នូលច្បាស់លាស់ក្នុងការគ្រប់គ្រងមូលនិធិបរិស្ថាន និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប
- ពាក្យស្នើសុំ ម.ប.ស. ជា ០៣ ដំណាក់កាល (រចនាគម្រោង/ប្រតិបត្តិគម្រោង/បញ្ចប់គម្រោង)
- គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គមមានគណនីផ្លូវការចំនួន ០២ នៅធនាគារអេស៊ីលីដា ភីអិលស៊ី សម្រាប់ទទួលថវិកាពីម្ចាស់គម្រោងអភិវឌ្ឍន៍ឯកជន និងសាធារណៈដូចខាងក្រោម៖

Account Name	គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម
Account No (USD)	34830277596919
Account No (រៀល)	34830277596929
Bank Name	ACLEDA BANK PLC
SWIFT Code	ACLBKHP